

ខ្មែរលំដាប់ជំនួយប្រឹក្សា

ASCENSION HEALTH

ខ្មែរលំដាប់

ខ្មែរលំដាប់នៃខ្មែរលំដាប់នេះគឺដើម្បីកំណត់លក្ខណៈមុនរបស់លំដាប់ជំនួយប្រឹក្សា
របស់យើង។

ខ្មែរលំដាប់

ខ្មែរលំដាប់របស់អង្គការនៃយើងនេះគឺដើម្បីជួយដល់អ្នកដែលមានបញ្ហា
(ឬបញ្ហាប្រឈម)។

ដើម្បីទទួលបានសេវាប្រឹក្សាប្រកបដោយសុវត្ថិភាព
និងរំលែកចំណែកនៃខ្មែរលំដាប់នេះ យើងត្រូវស្នើសុំឱ្យអ្នក

ខ្មែរលំដាប់របស់អង្គការនេះ។

ខ្មែរលំដាប់នេះរួមមានទាំងការប្រឹក្សាផ្នែកសុខភាព ការប្រឹក្សាផ្នែកសង្គម
និងការប្រឹក្សាផ្នែកស្នេហា។ ខ្មែរលំដាប់ជំនួយប្រឹក្សានេះផ្តល់ជូនដល់អ្នកដែល
មានបញ្ហាផ្នែកសុខភាព ការប្រឹក្សាផ្នែកសង្គម ការប្រឹក្សាផ្នែកស្នេហា និងការប្រឹក្សាផ្នែក
ផ្សេងៗទៀត។

ខ្មែរលំដាប់នេះអនុវត្តចំណុះច្បាប់អង្គការនៃយើងនេះដោយស្មើគ្នា
ទាំងអស់។

Alexian Brothers Behavioral Health Hospital

Alexian Brothers Medical Center - Elk Grove

Saint Joseph Hospital - Chicago

St. Alexius Medical Center - Hoffman Estates

របស់យើង។

A. ជំនួយប្រឹក្សាដែលអ្នកត្រូវបានផ្តល់ជូនដោយយើង

ចំពោះអ្នកដែលមានបញ្ហាផ្នែកសុខភាព

ត្រូវបានផ្តល់ជូនដោយយើង។

ក្នុងករណីដែលអ្នកមានបញ្ហាផ្នែកសុខភាព យើងនឹងផ្តល់ជូនដល់អ្នក

នូវការប្រឹក្សាផ្នែកសុខភាព។

យើងនឹងផ្តល់ជូនដល់អ្នក

នូវការប្រឹក្សាផ្នែកសុខភាព ការប្រឹក្សាផ្នែកសង្គម ការប្រឹក្សាផ្នែកស្នេហា និងការប្រឹក្សាផ្នែក
ផ្សេងៗទៀត។

B. ខ្មែរលំដាប់នេះអនុវត្តចំណុះច្បាប់របស់យើង

និងរំលែកចំណែកនៃខ្មែរលំដាប់នេះ យើងត្រូវស្នើសុំឱ្យអ្នក

ខ្មែរលំដាប់ជំនួយប្រឹក្សានេះផ្តល់ជូនដល់អ្នកដែលមានបញ្ហាផ្នែកសុខភាព ការប្រឹក្សាផ្នែកសង្គម
ការប្រឹក្សាផ្នែកស្នេហា និងការប្រឹក្សាផ្នែកផ្សេងៗទៀត។

ខ្មែរលំដាប់នេះមិនអនុវត្តចំណុះច្បាប់នៃយើងនេះទេ។

រំលែកចំណែកនៃខ្មែរលំដាប់នេះ

យើងត្រូវស្នើសុំឱ្យអ្នក

ខ្មែរលំដាប់ជំនួយប្រឹក្សានេះ។

C. ប្រសិនបើអ្នកដែលមានបញ្ហាផ្នែកសុខភាព យើងនឹងផ្តល់ជូនដល់អ្នក

នូវការប្រឹក្សាផ្នែកសុខភាព

ដែលអ្នកត្រូវបានផ្តល់ជូនដោយយើង។

ដែលកំណត់ដោយយើងនឹងផ្តល់ជូនដល់អ្នកដែលមានបញ្ហាផ្នែកសុខភាព ការប្រឹក្សាផ្នែកសង្គម
ការប្រឹក្សាផ្នែកស្នេហា និងការប្រឹក្សាផ្នែកផ្សេងៗទៀត។

យើងនឹងផ្តល់ជូនដល់អ្នកដែលមានបញ្ហាផ្នែកសុខភាព ការប្រឹក្សាផ្នែកសង្គម
ការប្រឹក្សាផ្នែកស្នេហា និងការប្រឹក្សាផ្នែកផ្សេងៗទៀត។

ខ្ញុំយកព្រះពុទ្ធក្នុងនាមនិក្ខយឡើងវិញ
ហើយរក្សាព្រះនាមនេះឱ្យរស់រានរហូត
ដល់ព្រះពុទ្ធប្រសាទព្រះពុទ្ធប្រសាទព្រះពុទ្ធប្រសាទ
គ្រប់គ្រង

F. "អង្គរ" នន័យ ASCENSION Health នឹង
ប្រើប្រាស់ប្រព័ន្ធបច្ចេកទេសដើម្បីឱ្យបានល្អបំផុតនៃចង្កូរ
និងដំណើរការ។

G. "អង្គរ" នន័យ អង្គការដ៏ល្អបំផុតនៃសេចក្តីសុខភាព
និងច្បាប់នៃប្រព័ន្ធបច្ចេកទេសដើម្បីឱ្យបានល្អបំផុតនៃចង្កូរ
និងដំណើរការ។

H. " ព្រះកំពុង យុវសន្តត្តក " នន័យ គឺជាប្រព័ន្ធបច្ចេកទេស
នៃប្រព័ន្ធបច្ចេកទេសដើម្បីឱ្យបានល្អបំផុតនៃចង្កូរ
និងដំណើរការ។

I. "អង្គរដ៏ល្អបំផុត" នន័យ គឺជាអង្គការដ៏ល្អបំផុត
នៃប្រព័ន្ធបច្ចេកទេសដើម្បីឱ្យបានល្អបំផុតនៃចង្កូរ
និងដំណើរការ។

251% - 300% FPL	95%
301% - 400% FPL	90%
401% - 600% FPL	85%

251% - 300% FPL	95%
301% - 400% FPL	90%

3. យើងរាយការណ៍មកបន្តពីការបំពានច្បាប់របស់យើង ក្នុងការផ្តល់សេវាដល់អ្នកដែលមានប្រាក់ចំណូលទាបជាង 600% (ស្របតាមការកំណត់របស់យើង) និង 400% (ស្របតាមការកំណត់របស់យើង) នៃ FPL ។

យើងសូមសម្រេចបាននូវការជំនួយសេវាដល់អ្នកដែលមានប្រាក់ចំណូលទាបជាង 600% (ស្របតាមការកំណត់របស់យើង) និង 400% (ស្របតាមការកំណត់របស់យើង) នៃ FPL ។

យើងសូមសម្រេចបាននូវការជំនួយសេវាដល់អ្នកដែលមានប្រាក់ចំណូលទាបជាង 600% (ស្របតាមការកំណត់របស់យើង) និង 400% (ស្របតាមការកំណត់របស់យើង) នៃ FPL ។

ជនពិការពន្យារកំលាំងដែលរស់នៅក្នុងតំបន់កំប៉ាត ឬ ម៉ាតិកា ២៥២២

Medicaid ប៉ុន្តែមិនមែននៃថវិកាបំណុលសេដ្ឋកិច្ចរបស់រដ្ឋ

ចំពោះថវិកាបំណុលសេដ្ឋកិច្ចរបស់រដ្ឋ Medicaid ដែលផ្តល់ដល់អង្គការមិនស្ថិតក្នុង ហេតុអ្វីមិនបំណងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចដែលចូលរួម និងចូលរួមរបស់ Medicaid ប៉ុន្តែនឹងផ្តល់នូវការគាំទ្រដល់ការរស់នៅរបស់ពួកគេ។

រូបភាពនៃការបំណុលសេដ្ឋកិច្ចរបស់រដ្ឋចំពោះថវិកាបំណុលសេដ្ឋកិច្ចរបស់រដ្ឋនេះ គឺស្ថិតនៅក្នុង

កម្មវិធីបំប៉នការនិងកុមារ (WIC); កម្មវិធីជំនួយបំប៉នប្រាក់ (SNAP); កម្មវិធីជំនួយសេដ្ឋកិច្ចសម្រាប់សិស្សដែលមានស្ថានភាពពិការភាព (Illinois); កម្មវិធីជំនួយមពលជនចំណូលទាប (LIHEAP);

ចំពោះថវិកាបំណុលសេដ្ឋកិច្ចរបស់រដ្ឋ គឺជាមណ្ឌលសេដ្ឋកិច្ចដែលផ្តល់នូវការគាំទ្រដល់ការរស់នៅរបស់ពួកគេ ដែលយុទ្ធសាស្ត្រនិងផ្តល់ឯកសារបំណុលសេដ្ឋកិច្ចរបស់ពួកគេ ព្រមទាំងការគាំទ្រដល់ការរស់នៅ និងការទទួលបានជំនួយសេដ្ឋកិច្ចសម្រាប់បំណុលសេដ្ឋកិច្ចរបស់ពួកគេ។

- 6. សុំបំណុលសេដ្ឋកិច្ចដែលចូលរួមក្នុងការគាំទ្រដល់ការរស់នៅរបស់ពួកគេ ក្នុងករណីដែលកំណត់ដោយរដ្ឋនេះ "នៃថវិកាបំណុលសេដ្ឋកិច្ច" អង្គការនេះចង់បានឯកសារឬប្រតិបត្តិការដែលនឹងសុំបំណុលសេដ្ឋកិច្ចរបស់ពួកគេ។

E. វគ្គយប្រឹកនិងប្រមូល

សកម្មភាពដែលអង្គការចែងបង្ហាញនេះមិនបង្កប់នូវការ
រក្សាទុកនៃរបៀបបែបនៃការងារណាមួយនៃការងារ
យុត្តិធម៌និងការបម្រើសង្គមទេ ដោយឡែកមួយទៀត។
សំណើឱ្យកាត់ថ្លៃនៃការងារបម្រើសង្គម
និងការចេញវត្ថុ
សម្រាប់ការចូលរួមនៃលិខិតបញ្ជាក់ពីការងារនេះ ឬសេវាផ្សេងៗទៀត ទូរសព្ទ ៨៣៣-៨៣៣-
៧៥៨៥ មកទីសេវាដែលបានសម្រេចបានសម្រាប់ Ascensionfinancialassistance@Ascensionhealth.org,
ឬយល់កិច្ចការអ្វីៗទៀត៖

ASCENSION Health PFS

F. របៀបប្រកប

នៃការងារនេះរួមមានមួយនឹងរក្សាទុកនូវការងារដែលកំពុងតែសំខាន់
អនុវត្តការងារប្រកបដោយសុវត្ថិភាពនិងអនុវត្តនៃយុទ្ធសាស្ត្រ ៥០១(r)
លើតំបន់ដែលគ្រប់គ្រងនៃប្រទេសនេះ របស់ក្រុមហ៊ុនកំពុងកំពុងមួយ។

ឯកសារ

- a. នៃការងារនេះរបស់ Ascension #600- ជំនួយហិរញ្ញវត្ថុសម្រាប់អ្នកកំពុងខ្វះខាត
- b. ការងារសម្រាប់ជំនួយហិរញ្ញវត្ថុ
- c. របស់សេវាផ្សេងៗទៀតនៃការងារជំនួយហិរញ្ញវត្ថុ
- d. ប្រើប្រាស់នៃអត្ថប្រយោជន៍ដែលបានផ្តល់ជូនដល់អ្នកប្រកប
និមិត្តសញ្ញាផ្សេងៗទៀតនៃការងារបម្រើសង្គម
- e. ជំនួយដែលទទួលបាននៃការងារចេញវត្ថុយុត្តិធម៌